

វិធីសាស្ត្រតាមដំណាក់កាលរបស់វិស្វកម្មសុខាភិបាល ការកែប្រែប្រព័ន្ធការណែនាំកម្មវិធីសុខាភិបាល ខណៈពេលយើងប្រកាន់ខ្ជាប់នូវវិញ្ញាប័ត្របុគ្គលទាំងឡាយនិងសហគ្រាសនានាក្នុងអនាគតតាមលក្ខខណ្ឌតម្រូវទាំងអស់ដែលបានរាយខាងលើ នៅអន្លើដំណាក់កាលទាំងអស់				
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	ដំណាក់កាលទី 4
ប្រជាជនរងហានិភ័យខ្ពស់*	បន្តនៅផ្ទះ ហើយថែទាំសុខភាព	បន្តនៅផ្ទះ ហើយថែទាំសុខភាព	បន្តនៅផ្ទះ ហើយថែទាំសុខភាព	ចាប់ផ្តើមការប្រាស្រ័យទាក់ទងជាសាធារណៈឡើងវិញ ជាមួយការរក្សាគម្លាតរាងកាយ
ការកម្សាន្ត	ការកម្សាន្តនៅខាងក្រៅផ្ទះមួយចំនួន (ការប្រមាញ់ ការនេសាទ ការវាយកូនឃ្លោល ការជិះទូក ការឡើងភ្នំ)	ការកម្សាន្តនៅខាងក្រៅផ្ទះដែលមានមនុស្សពាក់ព័ន្ធចំនួន 5 នាក់ឬតិចជាងនេះ ក្រៅពីគ្រួសាររបស់អ្នក (ការបោះដុំ ការលេងលើឆ្នេរខ្សាច់ ជាដើម)	- សកម្មភាពកីឡាជាគ្រុមក្រៅសាលា (មានមនុស្ស ៥០ នាក់ឬតិចជាងនេះ) - ទឹកកន្លែងកម្សាន្តត្រូវមានមនុស្សតិចជាង < ៥០% នៃទំហំផ្ទះ (កន្លែងហាត់ប្រាណ អាងហែលទឹកសាធារណៈ ជាដើម) - កីឡាករណាមួយអាចដោយគ្មានការចូលរួមពីអ្នកទស្សនា (កីឡាប្រណាំងសេះ កីឡាបេស្បាល ជាដើម)	ចាប់ផ្តើមសកម្មភាពកម្សាន្តទាំងអស់ឡើងវិញ
ការប្រមូលផ្តុំ	- គ្មាន	ប្រមូលផ្តុំមនុស្សក្រៅគ្រួសាររបស់អ្នកមួយសប្តាហ៍មិនឱ្យលើសពី 5 នាក់	អនុញ្ញាតឱ្យមានការប្រមូលផ្តុំដែលមានមនុស្សមិនលើសពី 50 នាក់	អនុញ្ញាតឱ្យមានការប្រមូលផ្តុំដែលមានមនុស្សច្រើនជាង 50 នាក់
ការធ្វើដំណើរ	ការធ្វើដំណើរចាំបាច់និងការធ្វើដំណើរមិនចាំបាច់មានកម្រិតសម្រាប់ដំណាក់កាលទី I	ការធ្វើដំណើរចាំបាច់និងការធ្វើដំណើរមិនចាំបាច់មានកម្រិតសម្រាប់សកម្មភាពដែលត្រូវអនុញ្ញាតក្នុងដំណាក់កាលទី I និងទី II	ចាប់ផ្តើមការធ្វើដំណើរមិនចាំបាច់ឡើងវិញ	បន្តការធ្វើដំណើរមិនចាំបាច់
អាជីវកម្ម/និយោជក	- អាជីវកម្មសំខាន់ៗបើកដំណើរការ - សំណង់មានស្រាប់ដែលត្រូវតាមលក្ខណៈវិនិច្ឆ័យដែលបានព្រមព្រៀង - ការមើលទេសភាព - ការលក់វេយន្ត/យានយន្តកម្សាន្ត/ទូក/យានរថលើផ្លូវលំ - ការលក់រាយ (ការកុម្មុំដំរើច្រូតតាមចិញ្ចើមផ្លូវ) - ការលាងរថយន្ត - អ្នកបណ្តើរសត្វចិញ្ចឹម	- ផលិតកម្មដែលនៅសល់ - ដំណាក់កាលសាងសង់បន្ថែម - សេវាបម្រើការក្នុងផ្ទះ/តាមផ្ទះ (សេវាមេដោះ សេវាសម្អាតផ្ទះ ជាដើម) (ការទិញនៅក្នុងហាងត្រូវបានអនុញ្ញាតដោយមានការវិភាគ) - អចលនទ្រព្យ - សេវាកម្មជំនាញ/អាជីវកម្មនៅការិយាល័យ (ទ្រុកមនាគមន៍នៅតែត្រូវបានលើកទឹកចិត្តខ្លាំង) - ហាងធ្វើសក់និងក្រចក/ហាងកាត់សក់ - សម្លាងការសត្វចិញ្ចឹម - ភោជនីយដ្ឋាន/ភ្ញីមស្រាត្រូវមាន < 50% នៃទំហំផ្ទះកម្សាន្ត/ចំនួនតុដែលមិនលើសពី 5 (ហាមអង្គុយកន្លែងបារ)	- ភោជនីយដ្ឋាន/ភ្ញីមស្រាត្រូវមាន < 75% នៃទំហំផ្ទះកម្សាន្ត/ចំនួនតុដែលមិនលើសពី 10 - តំបន់បារនៅក្នុងភោជនីយដ្ឋាន/ភ្ញីមស្រាត្រូវមាន 25% នៃទំហំផ្ទះកម្សាន្ត - រោងភាពយន្តត្រូវមាន < 50% នៃទំហំផ្ទះកម្សាន្ត - សេវាវេជ្ជកិច្ចដែលត្រូវប្រមូលមុខជាមួយអ្នកចិញ្ចឹម (ការបម្រើការងារតាមទូរសព្ទនៅតែត្រូវបានលើកទឹកចិត្តខ្លាំង) - បណ្ណាល័យ - សារមន្ទីរ - រាល់សកម្មភាពអាជីវកម្មផ្សេងៗទៀតដែលមិនទាន់បានលើកឡើងលើកលែងតែភ្ញីមស្រាត្រូវមានលើសពី 50 នាក់	- ភ្នំបាត់ - កន្លែងប្រក់តាត្រី - ព្រឹត្តិការណ៍កីឡាផ្សេងៗ - ចាប់ផ្តើមការដាក់បុគ្គលិកចូលការងារដែលគ្មានការវិភាគឡើងវិញ ប៉ុន្តែត្រូវបន្តអនុវត្តការរក្សាគម្លាតរាងកាយនិងអនាម័យល្អ

* ប្រជាជនរងហានិភ័យខ្ពស់បច្ចុប្បន្នត្រូវបានចាត់ទុកដោយ CDC ថា៖ ជាអ្នកដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ ជាមនុស្សគ្រប់វ័យដែលមានបញ្ហាសុខភាព (ជាពិសេសដែលមិនបានគ្រប់គ្រងឱ្យល្អ) រួមមានអ្នកដែលមានជំងឺស្រួចជំងឺស្រាវជំងឺស្រាវ ជាអ្នកដែលមានជំងឺបេះដូងធ្ងន់ធ្ងរ ជាអ្នកដែលមានកម្រិតប្រព័ន្ធភាពស្តាំ ជាអ្នកដែលមានជំងឺជាកិច្ចស្រួល ជាអ្នកដែលមានជំងឺទឹកនោមផ្អែម ជាអ្នកដែលមានជំងឺគ្រុនចាញ់ ជាអ្នកដែលមានជំងឺកម្រិតនោមរ៉ាំរ៉ៃដែលកំពុងទទួលការលាងឈាម និងជាអ្នកដែលមានជំងឺថ្លើម ព្រមទាំងជាមនុស្សដែលរស់នៅក្នុងកន្លែងមើលថែប្អូនកន្លែងថែទាំវ័យៈពេលវែង